



# របាយការណ៍ ប្រចាំត្រីមាសទី៣

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

## ព័ត៌មានហិរញ្ញវត្ថុសង្ខេប

| ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)                       | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ឆ្នាំ២០២៤               | ឆ្នាំ២០២៣               |
|---------------------------------------------------------|-------------------------|-------------------------|-------------------------|
| ទ្រព្យសកម្មសរុប                                         | ៤៧.៨៨១.៥៣៥              | ៤៣.៦០៦.១៧៣              | ៣៩.៨០៤.៤០៥              |
| បំណុលសរុប                                               | ៤១.៤០០.៥៩៦              | ៣៧.៦០៨.២៥១              | ៣៤.១៥៨.៨៥០              |
| មូលធនសរុប                                               | ៦.៤៨០.៩៣៩               | ៥.៩៩៧.៩២២               | ៥.៦៤៥.៥៥៥               |
| លទ្ធផលហិរញ្ញវត្ថុ (គិតជាលានរៀល)                         | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ត្រីមាសទី៣<br>ឆ្នាំ២០២៤ | ត្រីមាសទី៣<br>ឆ្នាំ២០២៣ |
| ចំណូលសរុប                                               | ៩៤៧.០៨៧                 | ៨៨៧.៦៦៣                 | ៨៥៧.៧៨៧                 |
| ចំណេញ/(ខាត) មុនបង់ពន្ធ                                  | ២៩៩.៣៦១                 | ៩៣.៨២៥                  | ២០៦.២៤៩                 |
| ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ                     | ២៣៨.០៦២                 | ៧៥.៩៩៤                  | ១១៤.៧១៨                 |
| លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ                          | ២៣៩.១២៦                 | ៦.០២៥                   | ១៤៦.២៥៣                 |
| អនុបាតហិរញ្ញវត្ថុ (%)                                   | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ឆ្នាំ២០២៤               | ឆ្នាំ២០២៣               |
| អនុបាតសាធារណៈ                                           | ១៨,៥២%                  | ១៨,៦៤%                  | ១៨,៤៥%                  |
| អនុបាតបំណុលធៀបនឹងមូលធន                                  | ៦៣៨,៨១%                 | ៦២៧,០២%                 | ៦០៥,០៦%                 |
| អនុបាតក្របខ័ណ្ឌសន្ទនីយភាព                               | ៥២៨,២៨%                 | ២៥០,៧៦%                 | ១៨០,១៣%                 |
| អនុបាតឥណទានមិនដំណើរការ <sup>(*)</sup>                   | ៦,០០%                   | ៥,៤៧%                   | ៥,៧៧%                   |
| អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ                            | ៧៩,៤២%                  | ៨៥,១៧%                  | ៩២,១១%                  |
| តម្លៃចុះបញ្ជីក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)        | ១៤.៩០៥                  | ១៣.៧៩០                  | ១២.៩៧៧                  |
|                                                         | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ត្រីមាសទី៣<br>ឆ្នាំ២០២៤ | ត្រីមាសទី៣<br>ឆ្នាំ២០២៣ |
| អនុបាតចំណេញធៀបនឹងទ្រព្យសកម្មធុរៈ (ROAA) <sup>(**)</sup> | ០,៥១%                   | ០,១៨%                   | ០,៤២%                   |
| អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) <sup>(**)</sup>      | ៣,៧៦%                   | ១,៣១%                   | ៣,០២%                   |
| អនុបាតលទ្ធភាពបង់ការប្រាក់ (ដង)                          | ១,៩៤                    | ១,២៦                    | ១,៦០                    |
| ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)                | ៥៤៩,៨៥                  | ១៧៥,០២                  | ៣៨០,៩៦                  |
| ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ                     | គ្មាន                   | គ្មាន                   | គ្មាន                   |
| អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត                        | គ្មាន                   | គ្មាន                   | គ្មាន                   |


(\*) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប

(\*\*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគាររយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។


. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មធុរៈ = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម

. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ



### ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)




### លទ្ធផលហិរញ្ញវត្ថុ (គិតជាលានរៀល)




## អនុបាតហិរញ្ញវត្ថុ (%)



### ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)



### តម្លៃចុះបញ្ជីក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)



## សមាសភាពក្រុមប្រឹក្សាភិបាល



**លោក ឆាយ សៀន (\*)**  
ប្រធានក្រុមប្រឹក្សាភិបាល



**បណ្ឌិត អ៊ិន ចាន់នី**  
អភិបាលប្រតិបត្តិ



**លោកស្រី គឹម សុធារី (\*\*)**  
អភិបាលមិនប្រតិបត្តិ



**បណ្ឌិត Albertus Bruggink**  
អភិបាលមិនប្រតិបត្តិ



**លោក Kaoru Furuya**  
អភិបាលមិនប្រតិបត្តិ



**លោក Olivier Louis Roger Fouchet**  
អភិបាលមិនប្រតិបត្តិ



**លោក Pieter Kooi**  
អភិបាលឯករាជ្យ



**លោកស្រី ស៊ុន រតនា**  
អភិបាលឯករាជ្យ



**លោក កាយ ឡូត**  
អភិបាលឯករាជ្យ



**បណ្ឌិត ហេង ឌីណា**  
អភិបាលឯករាជ្យ

(\*) លោក ឆាយ សៀន ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) ផុតអាណត្តិនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥

(\*\*) លោកស្រី គឹម សុធារី ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) ប្រសិទ្ធិភាពនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

## សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ អេស៊ីលីដា”) និងក្រុមប្រឹក្សាភិបាល នាងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស រីករាយ សូមផ្តល់ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (“សម្ព័ន្ធធនាគារ”) គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ភាគីពាក់ព័ន្ធទាំងអស់។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រសើរ និងភាពមិនប្រាកដប្រជា ដោយសារការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម បម្រែបម្រួលនូវគោលនយោបាយ និងឆ្ពោះភូមិសាស្ត្រនយោបាយដែលកំពុងបន្ត រួមទាំងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយ និងភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ កត្តាទាំងនេះបានបង្កើនហានិភ័យភូមិសាស្ត្រនយោបាយ ការវិនិយោគធ្លាក់ចុះ បង្កផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្មសកល និងបង្កើនភាពតានតឹងលើខ្សែច្រវាក់ផ្គត់ផ្គង់បន្ថែមទៀត។ សេដ្ឋកិច្ចអាមេរិកត្រូវបានប៉ាន់ប្រមាណថាមានកំណើនយឺតប្រមាណ ៣,៤% នៅក្នុងត្រីមាសទី២ បន្ទាប់ពីធ្លាក់ចុះ ០,៦% នៅក្នុងត្រីមាសទី១ ដែលត្រូវបានជំរុញភាគច្រើនដោយការស្តុកទុកទំនិញដែលទាក់ទងនឹងពន្ធដែលបានពង្រីកឱនភាពពាណិជ្ជកម្ម ខណៈពេលដែលការប្រើប្រាស់ស្ថិតក្នុងកម្រិតមធ្យម សម្ពាធអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយបានរារាំងកំណើន (U.S. Bureau of Economic Analysis, 2025)។ ធនាគារកណ្តាលអាមេរិក នៃរដ្ឋ Atlanta សហរដ្ឋអាមេរិក បានព្យាករថាកំណើនផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនឹងបន្តក្នុងរង្វង់ ៣,៣% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដែលភាគច្រើនត្រូវបានគាំទ្រដោយការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគអាជីវកម្មមានភាពធន់ ការនាំចេញមានស្ថេរភាព និងការនាំចូលមានកំណើនយឺត។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៤,៤% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដែលភាគច្រើនត្រូវបានគាំទ្រដោយផលិតកម្មឧស្សាហកម្មដ៏រឹងមាំ ការនាំចេញភាពធន់ ព្រមទាំងវិធានការជំរុញរបស់រដ្ឋាភិបាល និងតម្រូវការខាងក្រៅដែលមានស្ថិរភាព ខណៈពេលដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសម្ពាធបរិស្ថាន (National Bureau of Statistics of China, 2025)។ ផលិតផលក្នុងស្រុកសរុបរបស់តំបន់អឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើង ០,៣% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ខ្ពស់ជាងត្រីមាសទី២បន្តិច ដែលជំរុញដោយការកើនឡើងការនាំចេញទៅកាន់សហរដ្ឋអាមេរិក (Eurostat, 2025)។ ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៣% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,២% នៅក្នុងត្រីមាសទី២ ដែលឆ្លុះបញ្ចាំងពីការនាំចេញមានកំណើនយឺត ការវិនិយោគលំនៅដ្ឋានមានការថមថយ តម្រូវការក្នុងស្រុកមានកម្រិតតិចតួច និងការនាំចូលកើនឡើង (Japan Centre for Economic Research, 2025)។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាស៊ាននៅតែមានភាពធន់ ដែលត្រូវបានគាំទ្រដោយការនាំចេញដ៏រឹងមាំ និងការវិនិយោគផ្ទាល់ពីបរទេស ទោះបីជាសម្ពាធអតិផរណា និងការពឹងផ្អែកខ្លាំងលើទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែបន្តបង្កផលប៉ះពាល់ចំពោះទស្សនវិស័យកំណើនក្នុងតំបន់។

ខណៈពេលភាពមិនប្រាកដប្រជាជាសកល និងឆ្ពោះព្រំដែនដែលកំពុងបន្ត និងការបិទនៅតាមព្រំដែនកម្ពុជា-ថៃ សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តបង្ហាញពីកំណើនជាវិជ្ជមានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ លទ្ធផលនេះត្រូវបានគាំទ្រដោយសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំនៃផលិតផលក្នុងស្រុកសរុប ជាពិសេសកំណើនការនាំចេញក្នុងវិស័យវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងទំនិញកសិកម្ម រួមជាមួយនឹងការពង្រីកភាពធន់ក្នុងវិស័យផលិតកម្មមិនមែនកាត់ដេរ និងស្ថិរភាពក្នុងលំហូរវិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដោយសារតែភាពតានតឹងព្រំដែនកាន់តែខ្លាំងជាមួយប្រទេសថៃ និងអត្រាពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់កម្ពុជា។ ទន្ទឹមនឹងនេះ វិស័យធនាគារនៅកម្ពុជារក្សាបានមូលដ្ឋានដ៏មានស្ថិរភាព គាំទ្រដោយសាច់ប្រាក់ងាយស្រួល និងទ្រនាប់ដើមទុនរឹងមាំ ទោះបីជាប្រឈមនឹងផលប៉ះពាល់ពីការកើនឡើងថ្លៃដើម កំណើនប្រាក់កម្ចីយឺត ហានិភ័យកេរ្តិ៍ឈ្មោះទាក់ទងនឹងការបោកប្រាស់ និងកម្រិតឥណទានមិនដំណើរការ (NPLs) កើនឡើងក៏ដោយ។


ធនាគារ អេស៊ីលីដា បាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើននៅលើ**អេស៊ីស៊ីភីអេប** យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆ្លុកកាត ស្របតាមតម្រូវការរបស់អតិថិជន និងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង ធនាគារ អេស៊ីលីដា បានបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧:០០យប់ នៅតាមសាខាមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ទន្ទឹមនឹងនេះ សម្ព័ន្ធធនាគារ អេស៊ីលីដា បានពង្រីកសេវាកម្មធនាគារស្វ័យប្រតិបត្តិចំនួន **២១៩ទីតាំង (៦៥ទីតាំង នៅរាជធានីភ្នំពេញ និង១៥៤ទីតាំង នៅតាមបណ្តាខេត្ត)** បន្ថែមលើ **៣២១ ការិយាល័យ** ព្រមទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន **១.៦៥០គ្រឿង** ម៉ាស៊ីនឆ្លុកកាតចំនួន **៦.១៧៧គ្រឿង** និងយូអរកូដតាមសំណើសុំរបស់អតិថិជន សម្រាប់គាំទ្រប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់នៅតាមបញ្ជីស្ថាប័នឯកជន ដែលមាន ផ្សារ ហាងទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស និងការទូទាត់ឆ្លងប្រទេស (QR Cross Board Payment) ជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥នេះ សម្ព័ន្ធធនាគារ អេស៊ីលីដា មាន

អ្នកប្រើប្រាស់ **អេស៊ីស៊ីតិអេប** ចំនួនច្រើនជាង **៥,៣៩ លាននាក់** ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង **០,៧៤ លាននាក់**។ បន្ថែមលើនេះ ធនាគារ អេស៊ីស៊ីតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនជាមួយនឹងស្ថាប័នរដ្ឋ និងឯកជនជាបន្តបន្ទាប់ ក្នុងការពង្រីកវិសាលភាព និងការផ្តល់ភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងតំបន់ និងក្រៅប្រទេស។

គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីស៊ីតិ បានកើនឡើងចំនួន **១.១០៦,៧០ លានដុល្លារអាមេរិក** ឬ **១០,២២%** និងទ្រព្យសកម្មឥណទានសរុបបានកើនឡើងចំនួន **២៥០,១៧ លានដុល្លារអាមេរិក** ឬ **៣,៥១%** ធៀបនឹងដំណាច់ឆ្នាំ២០២៤។

សម្ព័ន្ធធនាគារ (សម្រាប់ខែកក្កដា សីហា និងកញ្ញា ឆ្នាំ២០២៥) ទទួលបានប្រាក់ចំណេញសរុបចំនួន **៥៩,៤២ លានដុល្លារអាមេរិក** ខណៈដែលអនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យមមានចំនួន **០,៥១%** និងអនុបាតចំណេញធៀបនឹងមូលធនមធ្យមមានចំនួន **៣,៧៦%**។

ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានបន្តផ្តល់ការជ្រោមជ្រែង និងការគាំទ្រដល់ធនាគារ។

ថ្ងៃអង្គារ ២៧ ខែកក្កដា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩  
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥  
ហត្ថលេខា និងត្រា  
  
**គឹម សុធារី**

# មាតិកា

|                                                                          |    |
|--------------------------------------------------------------------------|----|
| ព័ត៌មានហិរញ្ញវត្ថុសង្ខេប .....                                           | i  |
| ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប .....                              | ii |
| សមាសភាពក្រុមប្រឹក្សាភិបាល .....                                          | v  |
| សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល .....                           | vi |
| ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ .....          | ១  |
| ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ .....                              | ១  |
| ខ- លក្ខណៈនៃធុរកិច្ច .....                                                | ១  |
| គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....   | ១  |
| ផ្នែកទី២- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច .....                   | ៣  |
| ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក ..... | ៣  |
| ខ- រចនាសម្ព័ន្ធចំណូល .....                                               | ៦  |
| ផ្នែកទី៣- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ .....     | ៦  |
| ផ្នែកទី៤- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង .....                  | ៧  |
| ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ .....                                     | ៧  |
| ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ .....                                 | ១០ |
| គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល .....                            | ១១ |
| ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ .....       | ១១ |
| ង- ផលប៉ះពាល់នៃអតិផរណា .....                                              | ១២ |
| ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល .....   | ១២ |
| ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....                         | ១៥ |

## ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

### ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

|                                                        |                                                                                                                                              |
|--------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------|
| ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ                             | ធនាគារ អេស៊ីលីដា ភីអិលស៊ី                                                                                                                    |
| ជាអក្សរឡាតាំង                                          | ACLEDA BANK PLC.                                                                                                                             |
| លេខកូដស្តង់ដារ                                         | KH90009000003                                                                                                                                |
| ទីស្នាក់ការ                                            | អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ<br>រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា                                               |
| លេខទូរស័ព្ទ                                            | +៨៥៥ (០)២៣ ៩៩៨ ៧៧៧                                                                                                                           |
| គេហទំព័រ                                               | www.acledabank.com.kh                                                                                                                        |
| អ៊ីម៉ែល                                                | acledabank@acledabank.com.kh                                                                                                                 |
| លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម                     | ០០០០៣០៧៧ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០០០ ចេញដោយក្រសួងពាណិជ្ជកម្ម                                                                              |
| លេខអាជ្ញាបណ្ណអាជីវកម្ម                                 | ធ.ព.០៦ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ចេញដោយ ធនាគារជាតិ នៃ កម្ពុជា                                                                             |
| សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជី<br>ឯកសារផ្តល់ព័ត៌មាន | លេខ០៥៣/២០គ.ម.ក./ស.ស.រ. ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០<br>ចេញដោយនិយ័តកម្មមូលបត្រកម្ពុជា “ន.ម.ក.”<br>(ពីមុនជា គណៈកម្មការមូលបត្រកម្ពុជា “គ.ម.ក.”) |
| ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជី<br>លក់មូលបត្រ           | <b>បណ្ឌិត អ៊ិន ចាន់នី</b>                                                                                                                    |

### ខ- លក្ខណៈនៃធុរកិច្ច

ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជកម្មដែលមានសាខា និងបណ្តាញការិយាល័យធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជកម្មទី១ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ធមក) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ រួមមាន៖ (១) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (២) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (៣) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និង (៤) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ព្រមទាំងមានការិយាល័យតំណាង១នៅប្រទេសមីយ៉ាន់ម៉ា។

### គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

- នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមយូអេសប៊ី ស្តីពី **"កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយូអេសប៊ីរវាងកម្ពុជា (KHQR) និងជប៉ុន (JPQR) សម្រាប់ដំណាក់កាលទី១៖ កម្ពុជាស្តេនដប៉ុន តាមរយៈអេស៊ីលីដាស៊ីហ្គីអេប"** ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **លោកជំទាវបណ្ឌិត ជា សិរី** អគ្គនាយកស្ថាប័នធនាគារជាតិ នៃ កម្ពុជា និង**លោក Ezawa Masana** Deputy Director-General, Commerce and Service Industry Policy Group, METI។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងចំណេញពេលវេលា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។

- នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ **បណ្ឌិត អ៊ិន ចាន់នី** ប្រធាននាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ **ឯកឧត្តម Ermenegildo Kupa Lopes** ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ជំនួបពិភាក្សាជាផ្លូវការនេះ មានគោលបំណងដើម្បីបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ និងនវានុវត្តន៍ហិរញ្ញវត្ថុដ៏ជីវឌ្ឍ។
- នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិជាឆ្លងមួយ សំដៅរក្សាបាននូវអធិបតេយ្យភាព ការពារបូរណភាពទឹកដី ក៏ដូចជាការគាំទ្រដល់វិវឌ្ឍន៍តាមបន្ទាត់ព្រំដែនជួរមុខ **ខ្មែរជួយខ្មែរ** ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមធ្វើការអំពាវនាវដល់អតិថិជន និងសាធារណជន ចូលរួមបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្តក្នុង **"មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ"** ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
- នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលលិខិតថ្លែងអំណរគុណ របស់ធនាគារជាតិ នៃ កម្ពុជា ជូនចំពោះ ធនាគារ អេស៊ីលីដា ដែលបានចូលរួមចំណែកក្នុងការសាងសង់អគារសិក្សា ១ខ្នង សម្រាប់សិស្សានុសិស្សក្នុងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្វាយ ខេត្តកំពង់ធំ។
- នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបរិច្ចាគថវិកាបន្ថែមចំនួន **១.៥៩៧.៥០៤.០៧៦ រៀល** ក្នុង **"មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ"** ឱ្យគ្រប់ចំនួន **២.០០០.០០០.០០០ (ពីរពាន់លាន) រៀល** ដើម្បីឧបត្ថម្ភជូនដល់វិវឌ្ឍន៍តាមបន្ទាត់ព្រំដែនជួរមុខកម្ពុជា ដែលបានពលីជីវិត របួស ពិការ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ កំលុងពេលមានជម្លោះប្រដាប់អាវុធកន្លងមក។ ក្រោមគំនិតផ្តួចផ្តើមរបស់ **លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃ កម្ពុជា** ថវិកាដែលទទួលបានពីការចូលរួមខាងលើ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការជាមួយធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជូនដល់ក្រុមគ្រួសារបងប្អូនវិវឌ្ឍន៍តាមបន្ទាត់ព្រំដែនជួរមុខដែលបានពលីជីវិត របួស ពិការ តាមសេចក្តីដូចបានបញ្ជាក់នៅពេលវេលាសមស្របណាមួយ។
- នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ យោងតាមសេចក្តីអំពាវនាវរបស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃទី២៥ ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃ កម្ពុជា ក្រោមការដឹកនាំរបស់ **លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃ កម្ពុជា** និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ **ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។** រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃ កម្ពុជា។
- នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ **បណ្ឌិត អ៊ិន ចាន់នី** ប្រធាននាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ **លោក Maarten Terlouw** ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលដឹកនាំដោយ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុនដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្ម នៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺស្វែងរកឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
- នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរតែមួយគត់ ដែលបានចូលរួមក្នុងចំណាត់ថ្នាក់ **"Top 1000 World Banks 2025"** ដោយទស្សនាវដ្តី The Banker។ នេះជាឆ្នាំទី២ ដែលធនាគារ អេស៊ីលីដា រក្សាបានការទទួលស្គាល់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក។

- នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលលិខិតថ្លែងអំណរគុណ ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរិច្ចាគនៃមូលនិធិគន្លងបុណ្យកម្ពុជា ដែលធនាគារ អេស៊ីលីដា បានចូលរួមគាំទ្រយុទ្ធនាការ **"១ម៉ឺនរៀល ១ម៉ឺននាក់"** ឆ្នាំ២០២៥ របស់មូលនិធិគន្លងបុណ្យកម្ពុជា បានយ៉ាងទូលំទូលាយ និងផុសផុល។
- នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ **ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី** បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិនៅផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **លោកស្រី ម៉ារ អមរា** គណៈប្រធាននាយិកាប្រតិបត្តិដ៏ខ្ពង់ខ្ពស់ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ វគ្គបណ្តុះបណ្តាលនេះ បានដឹកនាំ និងធ្វើបទបង្ហាញដោយ **លោកស្រី យូ កញ្ញារី** ប្រធាននាយកដ្ឋាន ចុះបញ្ជី និងផ្តល់ព័ត៌មាននៃផ្សារមូលបត្រកម្ពុជា និងសហការី ដោយបានបង្ហាញពីការអនុវត្តការងារពាក់ព័ន្ធនឹងការបង្ហាញព័ត៌មាន សាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិនៅផ្សារមូលបត្រកម្ពុជា បានកាន់តែត្រឹមត្រូវ ស្រប តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ដែលត្រូវ ការឈាម។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារបានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវ ការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
- នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ **"B+/Stable/B"** ដដែល។ ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់ អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់ គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។

**ផ្នែកទី២- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច**

**ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក**

- **ប្រតិបត្តិការក្នុងវិស័យធនាគារ**  
ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ធនាគារពាណិជ្ជមានចំនួន៥៩ (ធនាគារក្នុងស្រុកចំនួន២៤ បុត្រសម្ព័ន្ធធនាគារបរទេសចំនួន ២០ និងសាខាធនាគារបរទេសចំនួន១១) ធនាគារឯកទេសចំនួន០៨ (ធនាគារក្នុងស្រុកចំនួន០៤ និងធនាគារបរទេសចំនួន០៤) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៩ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន០៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ចំនួន៨៥) ក្រុមហ៊ុនភតិសន្យាចំនួន១៣ ការិយាល័យតំណាងធនាគារបរទេសចំនួន០៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន២៩ គ្រឹះស្ថានឥណទានជនបទចំនួន១១២ និងភ្នាក់ងារប្តូរប្រាក់ចំនួន៣.៣៣១។ (Source: NBC Report)
- **ប្រតិបត្តិការអាជីវកម្ម និងចំណែកទីផ្សាររបស់ធនាគារ អេស៊ីលីដា នៅក្នុងវិស័យធនាគារ**  
គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានចំណែកទីផ្សារសម្រាប់ប្រាក់បញ្ញើសន្សំចំនួន ១២,៥២% និង សម្រាប់ឥណទានចំនួន ១១,៨៨%។  
  
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

| លទ្ធផលសំខាន់ៗ                  | លទ្ធផលសម្រេចបាន      |             |             |
|--------------------------------|----------------------|-------------|-------------|
|                                | ត្រីមាសទី៣ ឆ្នាំ២០២៥ | ឆ្នាំ២០២៤   | ឆ្នាំ២០២៣   |
| <b>សេវាឥណទាន</b>               |                      |             |             |
| ចំនួនឥណទានសកម្ម                | ៨១២.៩២១              | ៧៣៣.៥៤៩     | ៦៦១.៩៤១     |
| សមតុល្យឥណទាន (លានរៀល)          | ២៩.៥៥០.៤៥៥           | ២៨.៦៥៤.០៦៨  | ២៧.១៩៥.១២០  |
| <b>សេវាបញ្ញើ-សន្សំ</b>         |                      |             |             |
| ចំនួនគណនី                      | ៦.១៧៩.៦១០            | ៥.៥២៥.០៨៦   | ៤.៥៥០.៥៨២   |
| សមតុល្យប្រាក់បញ្ញើ (លានរៀល)    | ៣៧.២០៦.០០៣           | ៣៣.៦៤៥.២០០  | ២៩.៥២៥.៦១៦  |
| <b>សេវាធនាគារអេឡិចត្រូនិក</b>  |                      |             |             |
| <b>ប័ណ្ណអេធីអិមអេស៊ីលីដា</b>   |                      |             |             |
| ចំនួនប័ណ្ណបោះផ្សាយ             | ១.៦៨៣.៣៧៣            | ១.៨០២.៤១៨   | ១.៩៣៩.០៩៨   |
| ចំនួនប្រតិបត្តិការ             | ១០.៦២៣.៥៦៨           | ១៧.១០៧.៧៨៨  | ១៩.៨៥១.៨០១  |
| ទំហំទឹកប្រាក់ (លានរៀល)         | ៩.៥៩៦.០១១            | ១៥.៦៨៥.០០៦  | ១៧.១៤៥.៤១១  |
| <b>អេស៊ីស៊ីហ្គីអេប</b>         |                      |             |             |
| ចំនួនអ្នកប្រើប្រាស់            | ៥.៣៨៨.១៣៩            | ៤.៤១១.០៨០   | ៣.៤៥១.៦០៦   |
| ចំនួនប្រតិបត្តិការ             | ១.២៨៣.៤៩៣.០៦៣        | ៩២២.៧៩៣.៥១១ | ៣៧៣.០៣៦.៣៣៦ |
| ទំហំទឹកប្រាក់ (លានរៀល)         | ៦៤២.៥៤៩.១៧៦          | ៦៣១.០១២.៣៣៤ | ៣៨៣.០៤៣.៥៩៦ |
| <b>អេស៊ីលីដាអ៊ីនធើណែត</b>      |                      |             |             |
| ចំនួនអ្នកប្រើប្រាស់            | ២៥.៨០២               | ២៤.០៣៣      | ២៤.៨២៥      |
| ចំនួនប្រតិបត្តិការ             | ៤.៧៦៧.៩១០            | ៥.០៣៧.១៤២   | ៣.៥២៩.២០៩   |
| ទំហំទឹកប្រាក់ (លានរៀល)         | ៣៣.៧២៥.៤៥០           | ៣៥.៣១៨.៥៧៨  | ២៦.៥២៩.៣៨១  |
| <b>អេស៊ីលីដាអ៊ីឌុមមេស</b>      |                      |             |             |
| ចំនួនដៃគូអាជីវកម្ម             | ២៥៧                  | ១៦៤         | ៨៨          |
| ចំនួនប្រតិបត្តិការ             | ៤.០៩០.៩៣២            | ៣.២៩៧.៣០៩   | ៣.៩៨៣.១៦៧   |
| ទំហំទឹកប្រាក់ (លានរៀល)         | ១.៦៧៤.១៦២            | ២.០១៦.៦០១   | ២.០១៩.០០១   |
| <b>ម៉ាស៊ីនអេធីអិមអេស៊ីលីដា</b> |                      |             |             |
| ចំនួនម៉ាស៊ីន                   | ១.៥១១                | ១.៤១៦       | ១.៣១៤       |
| ចំនួនប្រតិបត្តិការ             | ៥៧.១៦៨.០៩២           | ៦៩.៥៤៥.៤៨៧  | ៤១.៥៥៤.៩៩៣  |
| ទំហំទឹកប្រាក់ (លានរៀល)         | ៧០.២៤០.៧៤៥           | ៨៥.៥៤៩.៩៣៤  | ៤៦.៨០១.៩៨២  |

| លទ្ធផលសំខាន់ៗ                                  | លទ្ធផលសម្រេចបាន      |             |             |
|------------------------------------------------|----------------------|-------------|-------------|
|                                                | ត្រីមាសទី៣ ឆ្នាំ២០២៥ | ឆ្នាំ២០២៤   | ឆ្នាំ២០២៣   |
| <b>ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់</b>       |                      |             |             |
| ចំនួនម៉ាស៊ីន                                   | ២៦                   | ២៦          | ២៦          |
| ចំនួនប្រតិបត្តិការ                             | ៧៥                   | ១៤៥         | ៣០៤         |
| ទំហំទឹកប្រាក់ (លានរៀល)                         | ៨.២៧៤                | ១១.០៧២      | ១៦.១៤៣      |
| <b>ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេឌីអ៊ីប</b> |                      |             |             |
| ចំនួនម៉ាស៊ីន                                   | ៩៦                   | ៩៦          | ៩៦          |
| ចំនួនប្រតិបត្តិការ                             | ៨៨.៨៣៩               | ១៥៤.៤៨០     | ១៣០.៩៨៧     |
| ទំហំទឹកប្រាក់ (លានរៀល)                         | -                    | ១           | ៥           |
| <b>ម៉ាស៊ីនទទួលកាបូបប្រាក់</b>                  |                      |             |             |
| ចំនួនម៉ាស៊ីន                                   | ១៧                   | ១៧          | ១៧          |
| ចំនួនប្រតិបត្តិការ                             | ៦៦.៤៩៧               | ៩០.០២៧      | ៨៨.៩០៨      |
| ទំហំទឹកប្រាក់ (លានរៀល)                         | ២៥៨.៧៩៩              | ៤០១.៨១៤     | ៥០៦.៥៥០     |
| <b>ម៉ាស៊ីនឆ្លុកកាតអេស៊ីលីដា</b>                |                      |             |             |
| ចំនួនម៉ាស៊ីនឆ្លុកកាត                           | ៦.១៧៧                | ៥.៥៥៣       | ៤.៧២៨       |
| ចំនួនប្រតិបត្តិការ                             | ១០.៩៥៧.០២៣           | ៥.៦៨៣.២៤៧   | ១.៩០០.៤០០   |
| ទំហំទឹកប្រាក់ (លានរៀល)                         | ១.៦៩២.៥៣៤            | ១.០៩៥.៥០៣   | ៦១៤.៤០៣     |
| <b>ឃ្យូអ័រ ពាណិជ្ជករ</b>                       |                      |             |             |
| ចំនួនពាណិជ្ជករ                                 | ៧៤៤.០៨៤              | ៥៥៥.៥៥៤     | ៣៨២.២១៧     |
| ចំនួនប្រតិបត្តិការ                             | ៦៨៧.៣៦០.៨៧៤          | ៤១៣.៩០៥.៦៦៥ | ១១០.១៤៨.៨៤៨ |
| ទំហំទឹកប្រាក់ (លានរៀល)                         | ២០៧.៨៤៤.០៤៧          | ១៤៥.០០២.៥៩១ | ៦៣.១៧៥.៧២០  |
| <b>ប័ណ្ណនិម្មិតអេស៊ីលីដា</b>                   |                      |             |             |
| ចំនួនប័ណ្ណនិម្មិត                              | ៨៤.៥៣៩               | ៤៥.២៧៥      | ២៧.១០៦      |
| ចំនួនប្រតិបត្តិការ                             | ៧៦៥.៣១៣              | ៧៦៨.២៦០     | ១៨២.៣៧៦     |
| ទំហំទឹកប្រាក់ (លានរៀល)                         | ១១១.២០៩              | ៩៧.៣៩៦      | ១៨.៨១៨      |
| <b>ខ្សែអាយប៊ែង</b>                             |                      |             |             |
| ចំនួនខ្សែបោះផ្សាយ                              | ១០.៣៨២               | ១០.៥១៣      | ១០.៦០៣      |
| ចំនួនប្រតិបត្តិការ                             | ១.៧៦៥                | ៤.៣៣៥       | ១២.៧១០      |
| ទំហំទឹកប្រាក់ (លានរៀល)                         | ២.៤១២                | ១២.៥៥៩      | ១៤.៥១១      |

| លទ្ធផលសំខាន់ៗ                                        | លទ្ធផលសម្រេចបាន      |           |           |
|------------------------------------------------------|----------------------|-----------|-----------|
|                                                      | ត្រីមាសទី៣ ឆ្នាំ២០២៥ | ឆ្នាំ២០២៤ | ឆ្នាំ២០២៣ |
| <b>បណ្តាញប្រតិបត្តិការ និង បុគ្គលិក</b>              |                      |           |           |
| <b>ធនាគារ អេស៊ីលីដា ភីអិលស៊ី</b>                     |                      |           |           |
| ចំនួនការិយាល័យ                                       | ២៦៥                  | ២៦៥       | ២៦៤       |
| ចំនួនធនាគារស្វ័យប្រវត្តិ                             | ២១៩                  | ២០៦       | ១៧៧       |
| ចំនួនបុគ្គលិក                                        | ១១.៩១៦               | ១១.៩៧១    | ១២.០៤៥    |
| <b>ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ក្នុង និង ក្រៅប្រទេស)</b> |                      |           |           |
| ចំនួនការិយាល័យ                                       | ៥៦                   | ៥៦        | ៥៦        |
| ចំនួនបុគ្គលិក                                        | ១.៤៦៤                | ១.៤៨៣     | ១.៤៥៨     |

## ខ- រចនាសម្ព័ន្ធចំណូល

| ល.រ              | ប្រភពចំណូល<br>(លានរៀល) | ត្រីមាសទី៣ ឆ្នាំ២០២៥ |             | ត្រីមាសទី៣ ឆ្នាំ២០២៤ |             | ត្រីមាសទី៣ ឆ្នាំ២០២៣ |             |
|------------------|------------------------|----------------------|-------------|----------------------|-------------|----------------------|-------------|
|                  |                        | ចំនួន                | ភាគរយ       | ចំនួន                | ភាគរយ       | ចំនួន                | ភាគរយ       |
| ១                | ចំណូលការប្រាក់         | ៨៩៣.០៧៧              | ៩៤,៣០%      | ៨១៥.៣៦០              | ៩១,៨៥%      | ៧៨១.៨៣៤              | ៩១,១៥%      |
| ២                | ចំណូលកម្រៃនិងជើងសារ    | ៤៦.៧២៣               | ៤,៩៣%       | ៤៩.៨៨៣               | ៥,៦២%       | ៤៩.៤៨០               | ៥,៧៧%       |
| ៣                | ចំណូលផ្សេងៗសុទ្ធ       | ៧.២៨៧                | ០,៧៧%       | ២២.៤២០               | ២,៥៣%       | ២៦.៤៧៣               | ៣,០៩%       |
| <b>ចំណូលសរុប</b> |                        | <b>៩៤៧.០៨៧</b>       | <b>១០០%</b> | <b>៨៨៧.៦៦៣</b>       | <b>១០០%</b> | <b>៨៥៧.៧៨៧</b>       | <b>១០០%</b> |

## ផ្នែកទី៣- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលបានភ្ជាប់មកជាមួយ  
របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យ

## ផ្នែកទី៤- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះផ្ដោតសំខាន់លើលទ្ធផលប្រតិបត្តិការ និងលទ្ធផលហិរញ្ញវត្ថុដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដែលត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។ មានតែសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងកត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (“សម្ព័ន្ធធនាគារ”) ប៉ុណ្ណោះ ត្រូវបានយកមកធ្វើការពិភាក្សា និងវិភាគ។

### ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១- ការវិភាគចំណូល

សម្ព័ន្ធធនាគារ មានប្រភពចំណូលធំៗចំនួនបីគឺ ចំណូលការប្រាក់ ចំណូលកម្រៃនិងជើងសារ និងចំណូលផ្សេងៗសុទ្ធ។

- 📌 ចំណូលការប្រាក់៖ រួមមានចំណូលការប្រាក់ពីឥណទាននិងបុរេប្រទាន ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងការវិនិយោគហិរញ្ញវត្ថុ។
- 📌 ចំណូលកម្រៃនិងជើងសារ៖ រួមមានកម្រៃជើងសារ កម្រៃជើងសារបានពីភ្នាក់ងារធានារ៉ាប់រង កម្រៃពីម៉ាស៊ីនអេធីអឹម កម្រៃពីការសងឥណទានមុនកាលកំណត់ កម្រៃពីសេវាប្រាក់បញ្ញើ កម្រៃពីសេវាធានា និងកម្រៃពីការបណ្តុះបណ្តាល។
- 📌 ចំណូលផ្សេងៗសុទ្ធ៖ រួមមានចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ ចំណេញពីការលក់ទ្រព្យសម្បត្តិនិងបរិក្ខារនិងភតិសន្យាភាគលាភលើការវិនិយោគហិរញ្ញវត្ថុ និងចំណូលផ្សេងៗ។

#### ២- ការវិភាគចំណូលតាមផ្នែក

| ល.រ              | ប្រភពចំណូល<br>(លានរៀល) | ត្រីមាសទី៣ ឆ្នាំ២០២៥ |             | ត្រីមាសទី៣ ឆ្នាំ២០២៤ |             | ត្រីមាសទី៣ ឆ្នាំ២០២៣ |             |
|------------------|------------------------|----------------------|-------------|----------------------|-------------|----------------------|-------------|
|                  |                        | ចំនួន                | ភាគរយ       | ចំនួន                | ភាគរយ       | ចំនួន                | ភាគរយ       |
| ១                | ចំណូលការប្រាក់         | ៨៩៣.០៧៧              | ៩៤,៣០%      | ៨១៥.៣៦០              | ៩១,៨៥%      | ៧៨១.៨៣៤              | ៩១,១៥%      |
| ២                | ចំណូលកម្រៃនិងជើងសារ    | ៤៦.៧២៣               | ៤,៩៣%       | ៤៩.៨៨៣               | ៥,៦២%       | ៤៩.៤៨០               | ៥,៧៧%       |
| ៣                | ចំណូលផ្សេងៗសុទ្ធ       | ៧.២៨៧                | ០,៧៧%       | ២២.៤២០               | ២,៥៣%       | ២៦.៤៧៣               | ៣,០៩%       |
| <b>ចំណូលសរុប</b> |                        | <b>៩៤៧.០៨៧</b>       | <b>១០០%</b> | <b>៨៨៧.៦៦៣</b>       | <b>១០០%</b> | <b>៨៥៧.៧៨៧</b>       | <b>១០០%</b> |

ចំណូលសរុបនៅត្រីមាសទី៣ ឆ្នាំ២០២៥ បានកើនឡើងចំនួន ៥៩,៤២ ប៊ីលានរៀល ឬ ៦,៦៩% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលការកើនឡើងទាំងនេះគឺដោយសារប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅត្រីមាសទី៣ ឆ្នាំ២០២៥។

#### ៣- ការវិភាគគម្លាតចំណេញដុល

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់សម្ព័ន្ធធនាគារ ត្រូវបានរៀបចំក្នុងទម្រង់ជាបាយការណ៍ដែលមិនបង្ហាញពីគម្លាតចំណេញដុលទេ។ ចំណូលការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុបដកនឹងចំណាយការប្រាក់សរុបនឹងត្រូវយកមកបង្ហាញនៅក្នុងការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ដូចខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

| របាយការណ៍ចំណេញ ឬខាត<br>(លានរៀល)                                                                                                    | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ត្រីមាសទី៣<br>ឆ្នាំ២០២៤ | ភាគរយ          |                 |
|------------------------------------------------------------------------------------------------------------------------------------|-------------------------|-------------------------|----------------|-----------------|
|                                                                                                                                    |                         |                         | ចំនួន          | ភាគរយ           |
| ចំណូលការប្រាក់                                                                                                                     | ៨៩៣.០៧៧                 | ៨១៥.៣៦០                 | ៧៧.៧១៧         | ៩,៥៣%           |
| ចំណាយការប្រាក់                                                                                                                     | (៣១៧.៦៩៩)               | (៣៥៥.៩៥២)               | ៣៨.២៥៣         | (១០,៧៥%)        |
| <b>ចំណូលការប្រាក់សុទ្ធ</b>                                                                                                         | <b>៥៧៥.៣៧៨</b>          | <b>៤៥៩.៤០៨</b>          | <b>១១៥.៩៧០</b> | <b>២៥,២៤%</b>   |
| ចំណូលកម្រៃនិងជើងសារ                                                                                                                | ៤៦.៧២៣                  | ៤៩.៨៨៣                  | (៣.១៦០)        | (៦,៣៣)%         |
| ចំណាយកម្រៃនិងជើងសារ                                                                                                                | (១.៤៥៥)                 | (៦.១៥០)                 | ៤.៦៩៥          | (៧៦,៣៤%)        |
| <b>ចំណូលកម្រៃនិងជើងសារសុទ្ធ</b>                                                                                                    | <b>៤៥.២៦៨</b>           | <b>៤៣.៧៣៣</b>           | <b>១.៥៣៥</b>   | <b>៣,៥១%</b>    |
| សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់<br>ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើនៅ<br>ធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រ<br>វិនិយោគផ្សេងៗ | (៦.៦០៦)                 | (១៤៩.៦៩៤)               | ១៤៣.០៨៨        | (៩៥,៥៩%)        |
| សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់<br>កិច្ចសន្យាក្រៅតារាងតុល្យការ                                                                | (១.៨៤៦)                 | (៥៥)                    | (១.៧៩១)        | ៣,២៥៦,៣៦%       |
| <b>ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ</b>                                                                                                  | <b>(៨.៤៥២)</b>          | <b>(១៤៩.៧៤៩)</b>        | <b>១៤១.២៩៧</b> | <b>(៩៤,៣៦%)</b> |
| <b>ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ</b>                                                                                         | <b>៦១២.១៨៤</b>          | <b>៣០០.៣៤២</b>          | <b>៣១២.៦៧៤</b> | <b>៧៣,២៣%</b>   |
| ចំណូលផ្សេងៗសុទ្ធ                                                                                                                   | ៧.២៨៧                   | ២២.៤២០                  | (១៥.១៣៣)       | (៦៧,៥០%)        |
| ចំណាយប្រតិបត្តិការផ្សេងៗ                                                                                                           | (៣២០.១២១)               | (២៨១.៩៨៨)               | (៣៨.១៣៣)       | ១៣,៥២%          |
| <b>ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ</b>                                                                                              | <b>២៩៩.៣៦១</b>          | <b>៩៣.៨២៥</b>           | <b>២០៥.៥៣៦</b> | <b>២១៩,០៦%</b>  |

ការកើនឡើងនូវតម្រូវការទុនអាជីវកម្មរបស់អតិថិជន បានធ្វើឱ្យឥណទានរបស់សម្ព័ន្ធធនាគារ កើនឡើងចំនួន ២៥០,១៧ លានដុល្លារអាមេរិក ពីដំណាច់ឆ្នាំ២០២៤ ស្របពេលដែលគុណភាពទ្រព្យសកម្មស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ដែលធ្វើឱ្យការខាតបង់ឱនភាពនៃតម្លៃសុទ្ធជាចុះ ៣៤,៥២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ជាមួយនឹងប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅត្រីមាសទី៣ ឆ្នាំ២០២៥។

៥- ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

| របាយការណ៍ចំណេញ ឬខាត<br>(លានរៀល)       | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ត្រីមាសទី៣<br>ឆ្នាំ២០២៤ | ភាគរយ          |                |
|---------------------------------------|-------------------------|-------------------------|----------------|----------------|
|                                       |                         |                         | ចំនួន          | ភាគរយ          |
| <b>ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ</b> | <b>២៩៩.៣៦១</b>          | <b>៩៣.៨២៥</b>           | <b>២០៥.៥៣៦</b> | <b>២១៩,០៦%</b> |
| ចំណាយពន្ធលើប្រាក់ចំណេញ                | (៦១.២៩៩)                | (១៧.៨៣០)                | (៤៣.៤៦៩)       | ២៤៣,៨០%        |
| <b>ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ</b>  | <b>២៣៨.០៦២</b>          | <b>៧៥.៩៩៥</b>           | <b>១៦២.០៦៨</b> | <b>២១៣,២៦%</b> |

**៦- ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ**

| លទ្ធផលលម្អិតសរុប<br>(លានរៀល)                                                                                 | ត្រីមាសទី៣<br>ឆ្នាំ២០២៥ | ត្រីមាសទី៣<br>ឆ្នាំ២០២៤ | គម្លាត  |           |
|--------------------------------------------------------------------------------------------------------------|-------------------------|-------------------------|---------|-----------|
|                                                                                                              |                         |                         | ចំនួន   | ភាគរយ     |
| ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ                                                                                | ២៣៨.០៦២                 | ៧៥.៩៩៤                  | ១៦២.០៦៨ | ២១៣,២៦%   |
| លទ្ធផលចំណេញលម្អិតផ្សេងៗ៖                                                                                     |                         |                         |         |           |
| <i>ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅ<br/>ចំណេញ ឬខាត៖</i>                                               |                         |                         |         |           |
| លម្អៀងពីអត្រាប្តូរប្រាក់                                                                                     | ៩១                      | (៦៩.៩៩៤)                | ៧០.០៨៩  | ១០០,១៣%   |
| <i>ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ<br/>នៅគ្រាបន្ទាប់ទៅចំណេញ ឬខាត៖</i>                              |                         |                         |         |           |
| លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធ<br>បរទេស                                                   | ៨៧៦                     | ៣.៤៣៣                   | (២.៥៥៧) | (៧៤,៤៨%)  |
| ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធ<br>ភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ<br>ការពារហានិភ័យលំហូរសាច់ប្រាក់ | ៩៨                      | (៣.៤០៤)                 | ៣.៥០២   | ១០២,៨៨%   |
| លទ្ធផលចំណេញ/(ខាត)លម្អិតផ្សេងៗក្នុង<br>ការិយបរិច្ឆេទ                                                          | ១.០៦៥                   | (៦៩.៩៦៩)                | ៧១.០៣៤  | ១០១,៥២%   |
| លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ                                                                      | ២៣៩.១២៦                 | ៦.០២៥                   | ២៣៣.១០១ | ៣.៨៦៨,៩០% |

**៧- ការវិភាគពិកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ**

ធនាគារ អេស៊ីលីដា មានទំនុកចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ខ្លួន ចំពេលការព្យាករណ៍និសេដ្ឋកិច្ចមានសញ្ញា  
ល្អប្រសើរឡើង បន្ទាប់ពីបានកសាងកេរ្តិ៍ដំណែលដ៏រឹងមាំអស់រយៈពេលច្រើនជាង៣០ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីលីដា បានត្រៀម  
ខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត ហើយនឹងនៅតែបន្តចាក់គ្រឹះឱ្យកាន់តែរឹងមាំដើម្បីផ្តល់ជូននូវដំណោះស្រាយក្នុងវិស័យធនាគារឱ្យ  
កាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរតម្រូវការផ្នែកហិរញ្ញវត្ថុរបស់អតិថិជនទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។

បន្ទាប់ពីបំបែកព្រំដែនភូមិសាស្ត្រ ដោយការដាក់បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធខ្ចីជីថល និងរូបវន្ត ធនាគារដែលបានបង្កើត  
ឡើងនៅក្នុងស្រុកមួយនេះ កំពុងផ្តល់ជូននូវសេវាកម្មធនាគារសម្រាប់មូលដ្ឋានអតិថិជនចម្រុះដោយជោគជ័យ ដែលមានរាប់  
ចាប់តាំងពីសេវាធនាគារបុគ្គល និងសម្រាប់សាជីវកម្ម ទាំងនៅក្នុងទីក្រុង រហូតដល់តំបន់ជនបទ។ ជាមួយនឹងភាពលេចធ្លោក្នុង  
ការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប ដូចជាផ្តល់ប្រាក់កម្ចី ផ្ទេរប្រាក់ ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម អេស៊ីលីដាអ៊ីនធើណែត  
**អេស៊ីស៊ីហ្គីអេប** និងសេវាសំខាន់ជាច្រើនទៀត គាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធខ្ចីជីថល និងការិយាល័យរូបវន្តរបស់ខ្លួន ធនាគារ  
អេស៊ីលីដា កំពុងចូលរួមយ៉ាងសកម្មក្នុងការជួយដល់កសិករ តាមរយៈការផ្តល់ដើមទុនសម្រាប់ធ្វើស្រែចម្ការរបស់គាត់ ឬផ្តល់ទុន  
សម្រាប់សហគ្រាសធុនតូច និងមធ្យមជាដើម។ តាមរយៈការបង្រួមគម្លាតចំពោះការទទួលបានហិរញ្ញប្បទាន សព្វថ្ងៃនេះប្រជាជនកម្ពុជា  
ច្រើនជាង ៧០៥ពាន់នាក់ មានលទ្ធភាពប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ដែលជាការជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ  
នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីរយៈពេលច្រើនជាង៣០ឆ្នាំមកនេះ គេនឹងមើលឃើញ ធនាគារ អេស៊ីលីដា គឺជាធនាគារឌីជីថល ដែលមានវិស្វកម្ម គ្រប់គ្រងទិន្នន័យទំនើបទាន់សម័យ (Data Lakehouse) ប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត។ ប្រព័ន្ធអេកូឡូស៊ីបណ្តាញ ប្រកបដោយប្រសិទ្ធភាពរបស់ធនាគារនៅទូទាំងប្រទេស រួមមានម៉ាស៊ីន ATM ទីតាំងធនាគារស្វ័យប្រវត្តិ ម៉ាស៊ីនដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេឌីអិម ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ កំពុងដើរតួជាភាគីករដ៏មានឥទ្ធិពលមួយ សម្រាប់រលកនៃកំណើនបន្ទាប់។

អនាគតរបស់ធនាគារនឹងកាន់តែរឹងមាំ ខណៈទំនុកចិត្តរបស់អាជីវកម្មលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការងើបឡើងវិញនៃការនាំចេញផ្នែកផលិតកម្ម និងការពង្រីកការនាំចេញទំនិញកសិកម្ម នឹងមានភាពល្អប្រសើរសម្រាប់ធនាគារ អេស៊ីលីដា ដោយសារអ្នកទទួលកម្ចីភាគច្រើនមានអាជីវកម្មទាក់ទងនឹងកសិផល។ ធនាគារនឹងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរនៅក្នុងឆ្នាំ២០២៥ ដោយសារធនាគារបានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលមានសុវត្ថិភាពខ្ពស់ដើម្បីរក្សាទុកទិន្នន័យ។ ការសាងសង់មជ្ឈមណ្ឌលការពារទិន្នន័យ (Disaster Recovery Data Center) នឹងជួយរក្សាទិន្នន័យនៅក្នុងបរិយាកាសដែលមានការការពារខ្ពស់។ ធនាគារមានទំនុកចិត្តចំពោះពេលអនាគត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផលិតផល-សេវាកម្ម ដែលនឹងកាន់តែមានភាពល្អប្រសើរ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សម្ព័ន្ធធនាគារ ទទួលបានជោគជ័យនៅលើទីផ្សារអាស្រ័យដោយកត្តាពីរគឺ៖

- កំណើនសំពៀតឥណទាន ដោយសារតម្រូវការខ្ពស់នៅលើទីផ្សារលើផលិតផលឥណទានរបស់សម្ព័ន្ធធនាគារ ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
- កំណើនប្រាក់បញ្ញើ-សន្សំ របស់សម្ព័ន្ធធនាគារ រួមជាមួយផលិតផល និងសេវាកម្មផ្សេងទៀត។

កត្តាទាំងពីរនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធឌីជីថលរបស់សម្ព័ន្ធធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។

សម្ព័ន្ធធនាគារ បាននឹងកំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីកាន់តែទូលំទូលាយសម្រាប់ជាជម្រើសដ៏សម្បូរបែបជាមួយនឹងការិយាល័យទាំង៣២១ តាមរយៈការផ្លាស់ប្តូរបន្តិចម្តងៗទៅជាមជ្ឈមណ្ឌលដែលអាចធ្វើស្វ័យប្រតិបត្តិការដែលមានទីតាំងធនាគារស្វ័យប្រវត្តិចំនួន២១៩ ព្រមទាំងមាន **ម៉ាស៊ីនអេឌីអិមអេស៊ីលីដា** ចំនួន១.៥១១ គ្រឿង **ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់** ចំនួន២៦ គ្រឿង **ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេឌីអិម** ចំនួន៩៦ គ្រឿង **ម៉ាស៊ីនទទួលកាបូបប្រាក់** ចំនួន១៧ គ្រឿង និង**ម៉ាស៊ីនឆ្លុះកាត**ចំនួន៦.១៧៧ គ្រឿង។ ចំណុចគួរជាទីមោទនភាពគឺសម្ព័ន្ធធនាគារ បានបោះពុម្ពប័ណ្ណ**អេឌីអិមអេស៊ីលីដា** ចំនួន១,៦៨ លានប័ណ្ណជូនដល់អតិថិជន។ ទន្ទឹមនឹងនេះ **អេស៊ីស៊ីភីអេប** បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលចំនួននៃអ្នកចុះឈ្មោះប្រើប្រាស់បានកើនដល់ ៥,៣៩ លាននាក់ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ដែលអាចជួយឱ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។

ការបង្កើនភាពងាយស្រួលដល់អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ុនធើណែត គឺជាចំណុចដែលសម្ព័ន្ធធនាគារ ផ្ដោតការយកចិត្តទុកដាក់បំផុត។ ដើម្បីសម្រេចនូវរង្គានភាពគោលដៅដ៏រឹងមាំទាំងនេះ សម្ព័ន្ធធនាគារ នឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងពង្រីកនិងកែលម្អដំណើរការអាជីវកម្ម។ ជាយុទ្ធសាស្ត្រ សម្ព័ន្ធធនាគារកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឱ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចភ្ជាប់ប្រព័ន្ធនេះដើម្បីបម្រើអតិថិជនទៅវិញទៅមក និងឆ្លងព្រំដែន។ ប្រព័ន្ធនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏ឆ្លាតវៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្មរបស់ពួកគាត់ផងដែរ។ យើងខ្ញុំទទួលស្គាល់ថាអតិថិជន និងដៃគូអាជីវកម្មទាំងអស់គឺជាបណ្តាញភ្ជាប់ដ៏មានសារសំខាន់សម្រាប់ពង្រីកសេវាកម្មរបស់សម្ព័ន្ធធនាគារ និងរីកចម្រើនជាមួយគ្នា។

**អេស៊ីស៊ីតើអេប** ត្រូវបានកែលម្អយ៉ាងទូលំទូលាយ និងផ្លាស់ប្តូររូបរាងថ្មី កាន់តែទំនើប ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងមុខងារពិសេសជាច្រើន។ ឥឡូវនេះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការប្រាក់បញ្ញើ-សន្សំ (សំចៃ ចរន្ត និងមានកាលកំណត់) តាមរយៈ **អេស៊ីស៊ីតើអេប** បានភ្លាមៗ ថែមទាំងទទួលបានការប្រាក់ខ្ពស់ទៀតផង។

**ខេអេចយូអ័រកូដ (KHQR Code)** ផ្តល់នូវភាពងាយស្រួលជាងមុនជូនដល់អ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិករបស់កម្មវិធីបាកុង (**Bakong App**)។

ឥឡូវនេះ ជាមួយ **អេស៊ីស៊ីតើអេប** ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេសថៃ វៀតណាម ឡាវ និងជប៉ុន ដោយឥតគិតថ្លៃសេវា។ នេះជាភាពជោគជ័យថ្មីមួយទៀតរបស់ប្រព័ន្ធបាកុង និងធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាកុង។

**២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម**

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដែលការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនអាចអនុវត្តបានចំពោះធនាគារឡើយ។

**៣- ការវិភាគលើពន្ធ**

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃប្រទេសនីមួយៗ ដូច្នេះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមានកាតព្វកិច្ចបង់ពន្ធតាមការកំណត់របស់អាជ្ញាធរពន្ធដារនីមួយៗ។

ការបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជាកាតព្វកិច្ច និងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ **“មាស”** ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ**២០២៤** ដល់**២០២៥** ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងសង្គម និងកំណើនសេដ្ឋកិច្ចផងដែរ។

ចំណូលពន្ធគឺជាប្រភពចំណូលដ៏សំខាន់បំផុតសម្រាប់ប្រទេស។ រដ្ឋាភិបាលប្រមូលពន្ធកាន់តែច្រើន ការចូលរួមវិភាគទានកាន់តែច្រើនដល់ការអភិវឌ្ឍប្រទេស។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។

**៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ**

សម្ព័ន្ធធនាគារ មិនមានធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលខុសពីធម្មតាជាសារវន្តនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រួមជាមួយនឹងការកើនឡើងអតិផរណា អត្រាការប្រាក់ខ្ពស់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាចជះឥទ្ធិពលដល់សមត្ថភាពសងគ្រលប់មកវិញរបស់អតិថិជន ដែលគុណភាពឥណទានរបស់សម្ព័ន្ធធនាគារ អាចរងផលប៉ះពាល់បន្តិចបន្តួច។

**គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល**

ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន សម្ព័ន្ធធនាគារ បានផ្តល់អត្រាការប្រាក់មានភាពប្រកួតប្រជែងខ្លាំងចំពោះការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ និងដោយកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចដាក់សំណើសុំឥណទានតាមរយៈ **អេស៊ីស៊ីតើអេប**។ ជាលទ្ធផល សមតុល្យឥណទានដុលសរុបនៅដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ១.៦២២,៦៣ ប៊ីលានរៀល ឬ ៥,៨១% ធៀបនឹងដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤។

**ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ**

នៅត្រីមាសទី៣ ឆ្នាំ២០២៥ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកស្ថិតក្នុងចន្លោះពី ៤.០០៨ ទៅ ៤.០១០ រៀលក្នុងមួយដុល្លារអាមេរិក បានឡើងថ្លៃគួរឱ្យកត់សម្គាល់ ធៀបទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន (ស្ថិតក្នុងចន្លោះពី ៤.០៦៥

ទៅ ៤.១១១ រៀល ក្នុងមួយដុល្លារអាមេរិក)។ ប្រាក់រៀលបន្តមានស្ថិរភាពល្អប្រសើរ ព្រមទាំងមាននិន្នាការឡើងថ្លៃទៀតផង ដោយសារកំណើនតម្រូវការប្រាក់រៀល សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ការទូទាត់អេឡិចត្រូនិច ការបង់ពន្ធ និងជាប្រភពដើម ទុនសម្រាប់ផ្តល់កម្ចីដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសគឺការបន្តលើកកម្ពស់ និងការគាំទ្រជាបន្តបន្ទាប់ពីធនាគារ ជាតិនៃកម្ពុជា (NBC)។ ការព្យាករទៅខាងមុខ តម្លៃប្រាក់រៀលរំពឹងថានឹងនៅតែមានស្ថិរភាព ដែលជំរុញដោយតម្រូវការទីផ្សារ និង និន្នាការផ្គត់ផ្គង់ ការស្តារឡើងវិញបន្តិចម្តងៗនៃសកម្មភាពសេដ្ឋកិច្ច ការកើនឡើងនូវទំនុកចិត្តសាធារណៈលើរូបិយវត្ថុជាតិ។ ជាង នេះទៅទៀត ការបន្តគាំទ្រពីធនាគារជាតិនៃកម្ពុជា មានដូចជា៖ ការអនុវត្តវិធានការផ្សេងៗ ដែលផ្តោតលើការបង្កើនទំនុកចិត្តលើ ប្រាក់រៀល ការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងការកែលម្អប្រសិទ្ធភាពនៃ គោលនយោបាយរូបិយវត្ថុ។

ចំពោះធនាគារ អេស៊ីលីដា បានវាស់វែង ត្រួតពិនិត្យ និងគ្រប់គ្រងស្ថានភាពរូបិយប័ណ្ណចំហជាប្រចាំថ្ងៃ ដោយប្រតិបត្តិការ យ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់ អនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងគោលការណ៍គ្រប់គ្រងហានិភ័យផ្ទៃក្នុងរបស់ខ្លួន ដូចនេះមិនមានផលប៉ះពាល់ជាសារវន្តដល់អាជីវកម្មរបស់ធនាគារឡើយ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានទម្លាក់អត្រាការប្រាក់របស់ខ្លួនចំនួនមួយលើក មកនៅត្រឹម ចន្លោះពី ៤,០០% ទៅ ៤,២៥% ដែលស្របតាមការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ មិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារ អេស៊ីលីដាឡើយ ដោយហេតុថាធនាគារបានដំណើរការប្រតិបត្តិការ ដោយការផ្គត់ផ្គង់ផ្នែកទាំងពីរនៃទ្រព្យសកម្ម និងបំណុលអកម្ម លើ មូលដ្ឋានអត្រាការប្រាក់ថេរ និងត្រួតពិនិត្យជាប្រចាំ ដើម្បីចាត់វិធានការសមស្រប និងទាន់ពេលវេលា ដែលអាចជៀសវាងផលប៉ះពាល់ ដល់អាជីវកម្មរបស់ខ្លួន។

ចំពោះប្រតិបត្តិការជួញដូរនានា ដែលមានទម្រង់ជាទំនិញ (Commodities) ធនាគារមិនមានផ្តល់សេវាទាក់ទងនឹងវិស័យ បែបនេះទេ ដូច្នេះមិនមានផលប៉ះពាល់ដល់ធនាគារឡើយ។

**ង- ផលប៉ះពាល់នៃអតិផរណា**

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករពីអត្រាអតិផរណាជាមធ្យមគឺ ៣% សម្រាប់ឆ្នាំ២០២៥។ ការព្យាករនេះ ត្រូវបានរំពឹងថានឹងវិលត្រលប់ទៅរកនិន្នាការធម្មតារិញ ដោយសារការបន្តមានប្រក្រតីភាពនៃតម្លៃទំនិញសកល ជាពិសេសតម្លៃប្រេង អន្តរជាតិ។ ចំពោះប្រតិបត្តិការរបស់ធនាគារ គឺមិនមានទំនាក់ទំនងផ្ទាល់ទៅនឹងកម្រិតអតិផរណានោះទេ។ ដូច្នេះហើយ មិនមានផល ប៉ះពាល់ជាសារវន្តលើប្រតិបត្តិការរបស់ធនាគារឡើយ។

**ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល**

**▪ គោលនយោបាយសេដ្ឋកិច្ច៖**

ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងភាពមិនច្បាស់លាស់ផងដែរ ក៏ប៉ុន្តែនៅឆមាសទី១នេះ កំណើននៅបន្តសម្រេច បានក្នុងអត្រា ៥,៩% ដែលគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម។ ចំណែកឯអត្រាអតិផរណាមាន កម្រិត ៣,៥% ដែលបណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្ពឺល ខណៈថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេង ឥន្ធនៈបានថយចុះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០១១រៀល ក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានឡើងថ្លៃ ១,៦% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២៤។ សមតុល្យជញ្ជីងទូទាត់មានអតិរេក ២៧៥,៥ លានដុល្លារអាមេរិក ដែលគាំទ្រជាចម្បងដោយលំហូរ ចូលសុទ្ធនៃគណនីហិរញ្ញវត្ថុ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២៤,៨ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ៧,៥ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។<sup>(១)</sup>

ស្របគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានព្យាករផងដែរថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៦,៣% ក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ថវិកាសង្ខេបសម្រាប់ឆ្នាំសារពើពន្ធអំណាច ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF)។ យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល កំណើននេះត្រូវបាន គេរំពឹងថានឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) បច្ចុប្បន្នកើនឡើងដល់ប្រហែល ២០៩.១៦៣ ពាន់លានរៀល ស្មើនឹង ប្រមាណ ៥១,៣៩ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់ ២.៩២៤

ដុល្លារអាមេរិក។ តាមការព្យាករ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នឹងត្រូវបានគាំទ្រជាចម្បងដោយវិស័យសំខាន់ៗ ដូចជា ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ <sup>(២)</sup>

យោងតាមព័ត៌មានដែលបានចុះផ្សាយរបស់ស្ថាប័នល្បីល្បាញមួយចំនួននៅបន្តព្យាករ GDP ឆ្នាំ២០២៥របស់កម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រាជធានីភ្នំពេញ (ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥)៖ កម្ពុជាវិវឌ្ឍន៍នឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តស្ទុះងើបឡើងវិញក្នុងវិស័យទេសចរណ៍ នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ បានប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ២០២៥ និង ៦,២% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីកើនឡើង ៦% ក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យធ្លាក់ចុះចំពោះទស្សនវិស័យបានកើនឡើងដោយសារតែភាពមិនប្រាកដប្រជាជាសកល រួមទាំងគោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកអស្ថិរភាពនយោបាយរបស់ប្រទេសចិន និងវិស័យនយោបាយរបស់ប្រទេសចិន និងភាពតានតឹងដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ <sup>(៣)</sup>

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៖ សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងវិញ បានព្យាករថា GDP ៦,០% នៅឆ្នាំ២០២៤ ៤,៨% នៅឆ្នាំ២០២៥ និង ៤,០% ក្នុងឆ្នាំ ២០២៦ ដោយយោងតាមការផ្សព្វផ្សាយលើគេហទំព័ររបស់ពួកគេ។ <sup>(៤)</sup>

ធនាគារពិភពលោក (WB)៖ ប្រឈមមុខនឹងបញ្ហាពិភពលោក និងក្នុងស្រុក កំណើនពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថានឹងថយចុះមកនៅត្រឹម ៤% នៅឆ្នាំ២០២៥ និង ៤,៥% នៅឆ្នាំ២០២៦។ ស្របពេលមានការធ្លាក់ចុះតម្រូវការខាងក្រៅ និងកម្រិតនៃភាពមិនច្បាស់លាស់ខ្ពស់ ជាពិសេសទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម ការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនាំចេញផលិតកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ជាពិសេសនៅក្នុងឧស្សាហកម្ម GTF ត្រូវបានរំពឹងថានឹងធ្លាក់ចុះ។ <sup>(៥)</sup>

■ **គោលនយោបាយសារពើពន្ធ៖**

- សម្រាប់ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការសំខាន់ៗ និងជាយុទ្ធសាស្ត្រសំខាន់ៗដូចតទៅ៖
- (១) បន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិកាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
  - (២) បន្តរៀបចំ និង/ឬធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្តីណែនាំ និង/ឬសេចក្តីជូនដំណឹង) ក្នុងការអនុវត្តនូវវិធានការលើកទឹកចិត្ត និងការសម្រួលផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបន្តពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** ដាក់ចេញកន្លងមកក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាពការងារ។
  - (៣) បន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការរបស់**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី** រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
  - (៤) រៀបចំនិងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី e-Administration ដែលនឹងក្លាយជាឧបករណ៍ទំនើប ដើម្បីគាំទ្រដល់ការផ្តល់សេវា អ្នកជាប់ពន្ធដែលផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងសាធារណជនក្នុងការដាក់លិខិតរដ្ឋបាលនានាតាមប្រព័ន្ធអេឡិចត្រូនិកមករដ្ឋបាលសារពើពន្ធដើម្បីដំណើរការឯកសារជូន។
  - (៥) បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើបជំនាន់ ៣.០ (Tax Administration 3.0) ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមធ្វើទំនើបកម្មតាមសមត្ថកិច្ចរៀងៗខ្លួន។
  - (៦) បន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្មតាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពបន្តវិនិយោគនិងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យ

បន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេរៈតាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួលបានពីអ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងងាយស្រួលក្នុងការប្រើប្រាស់។

- (៧) បន្តសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ស្តីពីការជូនវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធ និងស្នើសុំទិន្នន័យអចលនទ្រព្យដែល អាចប្រើប្រាស់បានសម្រាប់ប្រមូលពន្ធប្រចាំប្រាំ ពន្ធលើអចលនទ្រព្យ និងពន្ធលើចំណេញមូលធន នាពេលខាងមុខក្នុងករណីមានការសម្រេចឱ្យអនុវត្ត។
- (៨) បន្តចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌក្រុមសិក្សាស្រាវជ្រាវ ឬកិច្ចសហការអន្តរជាតិនានា ក្នុងគោលដៅពិភាក្សា ចែករំលែក និងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសសហការព័ត៌មាន និងស្ថាប័នអន្តរជាតិផ្សេងៗនានា ជាពិសេសសិក្សាពីបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យពន្ធដារ និងឧត្តមានុវត្តន៍នៃការប្រមូលចំណូល មានជាអាទិ៍ ក្រុមសិក្សាស្តីពីវិស័យពន្ធអាស៊ីប៉ាស៊ីហ្វិក និងការសិក្សាស្រាវជ្រាវ (SGATAR) ក្រុមការងារកំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការពន្ធដារ (BRITACOM) និងវេទិការដ្ឋបាលសារពើពន្ធ (Forum on Tax Administration - FTA) ជាដើម។
- (៩) បន្តជំរុញរៀបចំឱ្យបានបញ្ចប់នូវឯកសារលិខិតបទដ្ឋានគតិយុត្តកាត់ទ្រង់លំដាប់ស្តីពីសារពើពន្ធនា ២០២៣ និងសេចក្តីសម្រេចក្នុងវេទិកាធរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩។
- (១០) បន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហការជាមួយវិស័យឯកជន និងសភាពាណិជ្ជកម្មនានា។
- (១១) បន្តជំរុញលើការងាររៀបចំ ចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ ការយកពន្ធគ្រួតគ្នា (DTA) ជាមួយបណ្តាប្រទេសនានា។
- (១២) បន្តពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករ ដោយបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំងដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារនិងការបន្តពង្រឹងការអនុវត្តការងារនិងវត្តមានរបស់មន្ត្រីប្រចាំការ។
- (១៣) រៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការសកម្មភាពដើម្បីគាំទ្រការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងពន្ធដារ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធអន្តរជាតិ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។
- (១៤) បន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈកម្មការចំពោះកិច្ចអនុវត្ត ផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ជ)។
- (១៥) បន្តផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធច្នីជូនដល់អ្នកជាប់ពន្ធ សាធារណជន ព្រមទាំងក្រុមការងារវិស័យឯកជន និងអង្គការសមាគមនានាតាមគ្រប់រូបភាព ព្រមទាំងបន្តរៀបចំធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីពន្ធដារឱ្យស្របតាមច្បាប់ស្តីពីសារពើពន្ធច្នី។
- (១៦) បន្តការងារកែទម្រង់ធនធានមនុស្ស ដោយជំរុញនិងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវាអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
- (១៧) បន្តពង្រឹងការផ្តល់សេវាពិគ្រោះយោបល់និងការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារតាមគ្រប់រូបភាព ជាពិសេសការផ្តល់សេវាពិគ្រោះយោបល់តាមរយៈទូរស័ព្ទ (Call Center-1277) និងការរៀបចំកម្មវិធី "ពន្ធដារកម្ពុជា" (GDT Facebook Live) ដើម្បីពន្យល់និងដោះស្រាយការលំបាក និងចម្ងល់នានារបស់ប្រជាពលរដ្ឋ។
- (១៨) បន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសនិងបន្តសហការ ចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ។
- (១៩) បន្តពង្រឹងប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពរបស់ក្រុមការងារអ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានពន្ធដារ និងការចូលរួមយ៉ាងសកម្មជាមួយក្រុមការងារតាមដានសាធារណមតិ និងប្រតិកម្មរហ័សរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បី

តាមដានបញ្ហាសាធារណមតិ និងផ្សព្វផ្សាយឱ្យសាធារណជនបានជ្រួតជ្រាបកាន់តែច្បាស់ពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងសន្ធឹកសន្ធាប់ដែលរាជរដ្ឋាភិបាលបានសម្រេចជូនជាតិមាតុភូមិ។ <sup>(៦)</sup>

លទ្ធផលការងារប្រមូលពន្ធសរុបរយៈពេល ៦ខែ ឆ្នាំ២០២៥ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនុញ្ញាតរបស់អគ្គនាយកដ្ឋានពន្ធដារមាន ៨.០០១,៤១ ប៊ីលានរៀល (ប្រមាណជា ១.៩៩៥,៣៧ លានដុល្លារ) ស្មើនឹង ៤៩,១៥% នៃផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ <sup>(៧)</sup>

■ **គោលនយោបាយរូបិយវត្ថុ៖**

សម្រាប់ឆ្នាំ២០២៥ ធនាគារជាតិ នៃ កម្ពុជា បានកំណត់អនុវត្តន៍គោលនយោបាយរូបិយវត្ថុចំនួន៦ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖

- (១) គ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឱ្យស្ថិតក្នុងកម្រិតសមស្រប
- (២) រក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដោយតាមដាន និងធ្វើអន្តរាគមន៍តាមការចាំបាច់ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់សាធារណជនលើរូបិយវត្ថុជាតិ
- (៣) លើកកម្ពស់ការប្រើប្រាស់ និងចំណេះដឹងពីប្រាក់រៀល
- (៤) កែលម្អ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុដែលមាន និងអភិវឌ្ឍឧបករណ៍នយោបាយរូបិយវត្ថុថ្មីៗ
- (៥) អភិវឌ្ឍក្របខ័ណ្ឌកូរ៉េដ៍អត្រាការប្រាក់ និង
- (៦) លើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្តីពីក្របខ័ណ្ឌ និងឧបករណ៍នយោបាយរូបិយវត្ថុរបស់ធនាគារជាតិ នៃ កម្ពុជា។ <sup>(៩)</sup>

ឯកសារយោង៖

- (១) [https://www.nbc.gov.kh/download\\_files/publication/annual\\_rep\\_kh/Semi%20Annual%20Report%202025.pdf](https://www.nbc.gov.kh/download_files/publication/annual_rep_kh/Semi%20Annual%20Report%202025.pdf)
- (២) <https://www.khmertimeskh.com/501625074/cambodias-economy-projected-to-grow-at-6-3-in-2025/>
- (៣) <https://www.adb.org/news/cambodia-economy-set-grow-tariff-risks-cloud-outlook-adb>
- (៤) <https://www.imf.org/en/-/media/files/publications/reo/apd/2025/october/english/text.pdf>
- (៥) <https://documents1.worldbank.org/curated/en/099060925065018354/pdf/P506814-501fedcb-5a78-4603-a512-479686a9338a.pdf>
- (៦) <https://www.tax.gov.kh/u6rhf7ogbi6/gdtstream/2e8790c9-020b-453f-b743-4b1bad3729a8>
- (៧) <https://www.tax.gov.kh/u6rhf7ogbi6/gdtstream/22b806da-9e1d-455a-a76e-e6d67ef1535f>

**ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ**  
ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩  
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥  
បានអាន និងឯកភាព  
ហត្ថលេខា  
  
**គឹម សុធារី**  
ប្រធានក្រុមប្រឹក្សាភិបាល





ការិយាល័យកណ្តាល ៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស  
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ



ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧  
[acledabank@acledabank.com.kh](mailto:acledabank@acledabank.com.kh) | [www.acledabank.com.kh](http://www.acledabank.com.kh)  
ប្រអប់សំបុត្រលេខ ៖ ១១៤៩ | SWIFT Code ៖ ACLBKHPP



ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ ២៤ម៉ោង)  
ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣  
[inquiry@acledabank.com.kh](mailto:inquiry@acledabank.com.kh)